

24. បិតាអើយ!
សូមបំពេញនូវតម្រូវការដល់អស់អ្នកដែលជាអ្នកសម្រុះសម្រួលខាងសេចក្តីជំនឿ សម្រាប់អ្នកដទៃទៀតនៅអាហ្វ្រិកខាងត្បូង ហើយសុខចិត្តលះបង់សម្រាប់ទ្រង់។ (ទំនុកជំរើង២៣)

25. យើងអធិស្ឋានសម្រាប់Malawi
ជាតំបន់ដែលត្រូវបានបំផ្លាញដោយទឹកភ្លៀងយ៉ាងតំណាំ។ ដូចដែលប្រជាជនបានទូលអង្វរដល់ទ្រង់សម្រាប់ជំនួយ សូមផ្តល់ជម្រក និង ទឹកនៃនឹងដែលមានសុវត្ថិភាពសម្រាប់ពួកគេ។ (ទំនុកជំរើង៤៦:១)

26. ព្រះអើយ! តំបន់ជាច្រើននៅក្នុង Zimbabwe
ត្រូវការការស្តារឡើងវិញ។ សូមអោយអ្នកដឹកនាំទាំងអស់បានសម្លឹងទៅទ្រង់សម្រាប់ការត្រឡប់មកសភាពដើមវិញនៃសេដ្ឋកិច្ច ការអប់រំ និង ប្រព័ន្ធសុខាភិបាលរបស់ពួកគេ។ (យេរេមា៣៣:៣)

27. សូមការពារកុមារ និង យុវជនដែលត្រូវតែមើលថែខ្លួនរបស់ពួកគេ និង អ្នកដទៃទៀត ក៏ទ្រង់ពេលដែលសាលាសម្រាកការសិក្សា និង វិស្សមកាល ខណៈពេលដែលឪពុកម្តាយរបស់ពួកគេនៅធ្វើការ។ (ទំនុកជំរើង១២១:៧)

28. ព័ន្ធកិច្ចស្តីក្នុងក្តីសង្ឃឹមTWR
ត្រូវបានបង្ហាត់នៅប្រទេសមួយចំនួននៅអាហ្វ្រិក ដោយសារតែបាត់បង់ការទំនាក់ទំនងជាមួយគ្នា។ សូមអោយប្រជាជនបានមានទំនាក់ទំនងច្បាស់លាស់ ហើយមានភាពប្រាកដប្រជាជាមួយគ្នាទៅវិញទៅមក។ (កូរិនថូស៤:៦)

29. បិតាអើយ!
សូមផ្តល់កម្លាំងដល់ស្ត្រីអាហ្វ្រិកដែលពួកគេមានការរងទុក្ខដោយការទទួលរាហារមិនគ្រប់គ្រាន់ មិនចេះអក្សរ មិនមានការងារធ្វើ ក្មេងកើតមកហើយស្លាប់ ទ្រព្យសម្បត្តិ និង ភាពខ្វះនៃប្រាក់កាស។ (ភីលីព៤:៦)

30. យើងអធិស្ឋានសូមអោយក្រុមគ្រួសារជាច្រើន នៅអាហ្វ្រិកខាងត្បូង បើកផ្ទះរបស់ពួកគេសម្រាប់កុមារកំព្រាកំឡុងពេលរដូវកាលវិសម្បកាល ដូច្នោះគ្មានក្មេងណាម្នាក់ដែលនៅសេសសល់ឡើយ។ (ម៉ាថាយ២៥:៥)

31. ព្រះអង្គ! សូមអោយស្ត្រីនៅMalawi
ដែលជាអ្នកផ្ទុកមេរោគអេដស៍បានដូចជាកូនស្រីមានតម្លៃដែលទ្រង់បានបង្កើតគេមកដូចអង្គទ្រង់។ (លោកុប្បត្តិ១:២៧)

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락 주시기 바랍니다

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2022. 05.

ការអធិស្ឋានសម្រាប់អាហ្វ្រិកខាងត្បូង

ទ្វីបអាហ្វ្រិក គឺជាទ្វីបដែលធំជាងគេទីពីរនៅលើភពលោក វាមានភាពចម្រុះដូចជាអាស៊ី ដែលវប្បធម៌ចម្រុះ និងប្រជាជនរស់នៅជាមួយគ្នា។ មានប្រទេសចំនួន 54 ដែលមានកុលសម្ព័ន្ធប្រហែល 3,000 និងមានប្រជាជនចំនួន 1.2 ពាន់លាននាក់។ មានមនុស្សជាច្រើនតស៊ូជាមួយភាពអត់ការងារធ្វើ ភាពក្រីក្រ និងការមានផ្ទៃពោះក្នុងវ័យក្មេង។ ហើយជាពិសេសស្ត្រីដែលត្រូវ ចិញ្ចឹមគ្រួសារក្នុងកំឡុងពេលដែលមានជំងឺរាតត្បាតកំពុងតូញត្រែរពីការ លំបាករបស់ពួកគេខ្លាំង។ ដូច្នេះ សូមអធិស្ឋានសម្រាប់ស្ត្រីនៅអាហ្វ្រិកខាងត្បូងទាំងអស់គ្នា។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

1. ស្ត្រី និង កុមារជាច្រើនបានចាកចេញពីផ្ទះសម្បែងដោយសារខ្យល់ព្យុះស៊ីក្លូនដែលបានបំផ្លាញប្រទេសនៃ Mozambique។ ព្រះជាម្ចាស់អើយ! សូមទ្រង់បំពេញនូវតម្រូវការសម្រាប់អ្នកដែលបាត់បង់គ្រប់យ៉ាង។ (ទំនុកដំកើង៤១:៦)

2. បិតាអើយ! យើងសូមអធិស្ឋានសម្រាប់អ្នកដឹកនាំ god-fearing នៅ Zimbabwe ក្នុងមន្ត្រីរដ្ឋសភា, នគរបាលយោធា, ទាហាន, ប៉ូលីស និង តុលាការ។ សូមអោយពួកគេប្រកាន់យកនូវសេចក្តីសុចរិត និង យុត្តិធម៌របស់ទ្រង់។ (ទំនុកដំកើង១១៩:១២)

3. បិតាអើយ! ទ្រង់បានបង្កើតអាពាហ៍ពិពាហ៍មកគឺជាកិច្ចព្រមព្រៀងរវាងប្តីនិងប្រពន្ធ។ សូមជួយប្រជាជននៅ Madagascar អោយបានយល់ដឹងពីការនេះ ហើយបែរមករកទ្រង់ដោយនាំមកនូវការរួបរួមនៅក្នុងជីវិតរៀបការរបស់ពួកគេ។ (លោកុប្បត្តិ២:២៤)

4. ក្នុងនាមជាសមាជិកនៃក្រុមអធិស្ឋានស្ត្រីក្នុងក្តីសង្ឃឹម TWR នៅ Malawi turn to you សូមផ្តល់ប្រាជ្ញាដល់ពួកគេ និង ឱកាសក្នុងការចាប់ផ្តើមជំនួញដើម្បីជួយផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេ ព្រះវិហាររបស់ពួកគេ និង អភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសផងដែរ។ (ទំនុកដំកើង២០:១-២)

5. ព្រះអើយ! សូមបញ្ចូលបេសកជនរបស់ទ្រង់ទៅដល់ Lesotho ដើម្បីប្រកាសដំណឹងល្អ និង បង្ហាត់បង្រៀនសិស្សតាមព្រះបន្ទូលរបស់ទ្រង់។ សូមស្តារឡើងវិញនូវការរីករាលដាលដូចជាមនុស្សទាំងអស់កាន់តាមទ្រង់យ៉ាង លឿន និង ព្រះបន្ទូលរបស់ទ្រង់ដ៏ពិតជីវិតផ្លាស់ប្តូរផងដែរ។ (ទំនុកដំកើង៩៦:៣)

6. ព្រះជាម្ចាស់អើយ! យើងខ្ញុំអធិស្ឋានសម្រាប់ស្ថិរភាពនយោបាយនៅ Eswatini។ សូមអោយមនុស្សនៅទីនោះបានដើរនៅក្នុងសន្តិភាពរបស់ទ្រង់ និង អ្នកដឹកនាំរបស់ពួកគេបានសម្តែងតម្រង់ទៅរកទ្រង់ផងដែរ។ (លេវីនីយ២៦:៦)

7. បិតាអើយ! សូមជួយសង្គ្រោះ និង ព្យាបាលដល់អស់អ្នកដែលទទួលរងនូវអំពើហិង្សាលើរាងកាយ ការរំលោភបំពានផ្លូវភេទ ការកេងប្រវ័ញ្ចនិងការរើសអើង។ សូមអោយដំណឹងល្អរបស់ទ្រង់បានផ្លាស់ប្តូរ ជីវិតមួយនៅក្នុងពេលណាមួយ។ (ទំនុកដំកើង១២:៥-៨)

8. ព្រះអើយ! សូមផ្តល់ការងារ និងក្តីសង្ឃឹម សម្រាប់គ្រួសារនៅអាហ្វ្រិកខាងត្បូងបាត់បង់ទ្រព្យសម្បត្តិនៅពេលដែលជំនួញរបស់ពួកគេបានបិទកំឡុងពេលរាលដាលនៃជម្ងឺ។ (ទំនុកដំកើង១១៣:៧)

9. ព្រះអង្គអើយ! សូមធ្វើការនៅក្នុងចិត្តនៃប្រជាជន Zimbabwe ដើម្បីនាំមកនូវការព្យាបាលនៃប្រជាជាតិ ការផ្សះផ្សា សន្តិភាព និង យុត្តិធម៌ទៅដល់តំបន់របស់ពួកគេ។ (ទំនុកដំកើង១២៧:១)

10. បិតាអើយ! សូមអោយបុរសនៅ Malawi ស្វែងរកកន្លែងដែលមានសុវត្ថិភាពដើម្បីចែកចាយពីការតស៊ូរបស់ពួកគេ។ សូមបំបែកនូវបណ្តាសារនៃការប្តេជ្ញាចិត្តធ្វើអតិយាគរបស់បុរស និង ការបោះបង់កូនរបស់ពួកគេនៅក្នុងការអស់សង្ឃឹម។ (ទំនុកដំកើង២៣:៤)

**Phum ROUNG Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(ភូមិរោងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

11. ព្រះគុណនៃការផ្តល់ជំនួយ និង សន្តិភាពដល់សិស្សានុសិស្សដែលបានមានភាពលំបាកក្នុងការសិក្សា និង មានភាពមិនចុះសម្រុងគ្នាក្នុងការចូលរួមនៅសាលាកំឡុងពេលការរាលដាលនៃជម្ងឺ។ (ភីលីព៤:៧)

12. ព្រះអើយ! សូមការពារស្ត្រីនៅអាហ្វ្រិកពីការមិនយកចិត្តទុកដាក់ពីបុរសដែលបានចម្លង គេនូវរមោគអដស៍។ សូមទ្រង់បានព្យាបាលពួកគេនូវផ្នែកអារម្មណ៍ និង រាងកាយរបស់ពួកគេ។ (និក្ខមនិទ៥៥:២៦)

13. បិតាអើយ! សូមដាស់ព្រះវិហាររបស់ទ្រង់នៅ Eswatini អោយងើបឡើងវិញ សូមនាំមកនូវការស្តារឡើងវិញដល់ប្រទេសនេះទាំងមូល។ សូមអោយអ្នកជឿបានដាក់ទ្រង់ជាទីមួយនៅក្នុងការរស់នៅរបស់ពួកគេ រស់នៅក្នុងអាណាចក្ររបស់ទ្រង់ជាជាងជាមួយអ្វីផ្សេងៗ។ (ម៉ាថាយ៥:១៦)

14. ព្រះជាម្ចាស់! សូមនាំនូវការព្យាបាលដល់ដល់ប្រជានអាហ្វ្រិក។ ពួកគេជាច្រើនមានកំហឹងដោយសារ តែភាពល្ងើងជួរចត់ពីអតីតកាលរបស់ពួកគេ។ សូមព្យាបាលចិត្តរបស់ពួកគេជាមួយសេចក្តីពិតរបស់ទ្រង់ និង នាំសន្តិភាពដល់ពួកគេផងដែរ។ (ទំនុកដំកើង៣០:១០-១១)

15. ស្ត្រីនៅ Lesotho តែងតែមិនត្រូវបានគេផ្តល់កិត្តិយសអោយ ព្រះអង្គអើយ! សូមអោយប្រជាជននៅទី នោះមើលឃើញពីតម្លៃនៃស្ត្រី មានបំណងចិត្តក្នុងការយកចិត្តទុកដាក់ជាមួយពួកគេ ហើយផ្តល់អោយពួកគេមានឱកាសស្មើគ្នានៅក្នុងជីវិត។ (កាឡាទី៣:២៨)

16. ព្រះអើយ! សូមទ្រង់បញ្ឈប់ការជួញដូរកុមារខុសច្បាប់នៅអាហ្វ្រិក សូមសង្គ្រោះ និង ព្យាបាលកុមារដែលត្រូវបានចាប់ជំរិតនៅក្នុងសង្គមងងឹត។ ថ្កោលទោសចំពោះចិត្តអ្នកដែលរំលោភបំពានលើកុមារទាំងនោះ។ (ទំនុកដំកើង៥:១១)

17. ព្រះអង្គអើយ! សូមទ្រង់ទតមើលទៅលើក្រុមគ្រួសារ និងហិរញ្ញិកដែលជាអ្នកស្ម័គ្រចិត្តនៃស្ត្រីក្នុងក្តីសង្ឃឹម TWR របស់យើង នៅអាហ្វ្រិកខាងត្បូង។ យើងសូមអរគុណសម្រាប់ការងារដ៏ល្អរបស់ពួកគេក្នុង បកប្រែប្រតិទិនអធិស្ឋាន។ (ទំនុកដំកើង១២១:៨)

18. ព្រះអើយ! ការកើនឡើងនៃតម្លៃ និង គន្ធារាជនៃទំនិញគឺមានការលំបាកសម្រាប់ស្ត្រីមេម៉ាយ និង ក្មេងៗកំព្រានៅ Malawi។ សូមអោយអ្នកដឹកនាំនៅទីនោះធ្វើអោយមានលំនឹង នៃវិបត្តិសេដ្ឋកិច្ចរបស់ពួកគេ។ (ភីលីព៤:១៩)

19. បិតាអើយ! សូមទ្រង់ធ្វើអោយចិត្ត និង គំនិតនៃប្រជាជន Zimbabwe បានដូចដើមឡើងវិញទៅចំពោះអង្គទ្រង់។ សូមអោយសេចក្តីពិត សន្តិភាព និង សេចក្តីយុត្តិធម៌របស់ទ្រង់បានបំផ្លាស់បំប្រែប្រជាជន និង សង្គមទាំងមូលនៅទីនោះ។ (ទំនុកដំកើង២០:៧)

20. ព្រះអើយ! សូមដោះអន្ទាក់នៃគ្រឿងស្រវឹង និង សារធាតុដែលបុរសនៅអាហ្វ្រិកជាច្រើនបានញៀន។ សូមអោយពួកគេបានស្វែងរកនូវសេរីភាពពេញលេញនៅក្នុងទ្រង់ ហើយដើរតាមទ្រង់គឺជាព្រះ។ (ទំនុកដំកើង១០៧:១៩-២០)

21. បិតាអើយ! សូមស្តារឡើងវិញនូវសេដ្ឋកិច្ចនៅ Eswatini សូមផ្តល់ប្រាជ្ញាទ្រង់ដល់ពួកអ្នកទាំងនោះដែលមានការសម្រេចចិត្តក្នុងការបង្កើតអំណាច។ សូមអោយមានកម្មករសម្រាប់ប្រជាជនរបស់ខ្លួន ហើយផ្គត់ផ្គង់សម្រាប់ទាំងអស់ផង។ (សូភាសិត៣:៥-៦)

22. ព្រះអើយ! ការផ្តល់អំណាចនៃព្រះវិហាររបស់ទ្រង់នៅអាហ្វ្រិក គឺដើម្បីពង្រីកនគររបស់ទ្រង់នៅលើផែនដីនេះ។ សូមអោយរាជ្យទ្រង់មកដល់ សូមអោយបំណងព្រះហឫទ័យទ្រង់បានសម្រេច។ (ម៉ាថាយ៦:១០)

23. យើងអធិស្ឋានសម្រាប់ក្រុមចាស់ទុំដែលបានអោយនៅដាច់ដោយឡែក ក្នុងកំឡុងពេលរីករាលដាលនៃជម្ងឺពាសពេញពិភពលោក។ (ម៉ាថាយ២៥:៣៦)